



ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំដៃកុម្ម្មៈ



លេខ ២២០ ឆ្នាំទី១៩ ព.ស ២៥៦២ គ.ស ២០១៩
Issue 220 Volume 19 BC 2562 BE 2019

សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់បួសសីមា និងសម្តោចសមិទ្ធផលនានា
នៅវត្តភ្នំធម្មតាអរ

១

- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ

៤



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី៥ព្រឹទ្ធសភា ចុះឈ្វេងយល់ការងារព័ត៌មាន នៅក្រសួងព័ត៌មាន

៥

- គណៈកម្មការទី៧ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ នៅខេត្តតាកែវ ខេត្ត
កែប និងខេត្តកំពត

៦



- ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញបើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី
សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

៧

- ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញបិទកិច្ចប្រជុំកំពូលស្តីពី សន្តិភាពនៃគណៈកម្មាធិការនារីអន្តរជាតិ

៨

- គណៈកម្មការទី១០ព្រឹទ្ធសភា ចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នៅខេត្តមណ្ឌលគិរី
និងខេត្តរតនគិរី

១០

- គណៈកម្មការទី៥ព្រឹទ្ធសភា ចុះតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន
នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

១១

- សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា

១៣

- សាស្ត្រាចារ្យ និស្សិត និងកម្មសិក្សាការីជនជាតិអាល្លឺម៉ង់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទស្សនកិច្ចសិក្សា
ឈ្វេងយល់អំពីព្រឹទ្ធសភា

១៤

- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា

១៥

- ការងារទទួលពាក្យបណ្តឹង

១៧

- សមាជិកសមាជិកាព្រឹទ្ធសភា ចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨

១៨

- សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ

២៨

- សកម្មភាពសមាជិកព្រឹទ្ធសភា បេសកកម្មក្រៅប្រទេស

៤០

សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា
និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

២៩

- សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ

៣១



ក្របមុខ ៖ សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្តោចសមិទ្ធផលនានា
ក្នុងវត្តភ្នំធម្មតាអរ ស្ថិតក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្របក្រោយ៖ សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅវិហារកូឡាលោម ស្ថិត
ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក កុក វ៉ៃ

លោកស្រី ទុំ បូផល

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

លោក យ៉ុម ឌីនណា

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរសព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា នៅវត្តភ្នំធម្មតាអរ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា នៅវត្តភ្នំធម្មតាអរ

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តភ្នំធម្មតាអរ ស្ថិតក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីឯកឧត្តម **ទី សំណាង** អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រាយការណ៍ជូនអង្គពិធីអំពី ការសាងសង់ព្រះវិហារ និងសមិទ្ធផលនានាចមក សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានថ្លែងអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការវត្ត អាជ្ញាធរដែនដីប្រជាពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងធនធានផ្ទាល់ខ្លួនជួយកសាងវត្តភ្នំធម្មតាអរនេះឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ កាយវិការដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ក្នុងការគោរពព្រះពុទ្ធសាសនា ដែលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺក៏ដូចជាបណ្តាខេត្តនៅទូទាំងប្រទេសដែរ គឺទើបតែទទួលបាននូវសន្តិភាពពេញលេញជាង២០ឆ្នាំប៉ុណ្ណោះ។ ២០ឆ្នាំក្នុងសន្តិភាព យើងកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ស្របតាមការរីកចម្រើនរួមរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។ ជាលទ្ធផលជាក់ស្តែងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ប្រទេសយើងការពារបានឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីបានយ៉ាងគត់មត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ ការពារបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមបានយ៉ាងរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ បន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលឆ្ពោះទៅកាន់ជ័យជម្នះធំៗ និងថ្មីៗជាងនេះទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុប មិនមែនជាការបិទទីផ្សារនោះទេ។ នីតិវិធីនៃការត្រួតពិនិត្យនឹងសម្រេចថា តើត្រូវផ្តល់ប្រព័ន្ធអនុគ្រោះពន្ធឱ្យប្រទេសកម្ពុជាតទៅទៀត ឬមិនផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាតទៅទៀតនោះ គឺត្រូវប្រើរយៈពេល១៨ខែ ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុបចេញសេចក្តីសម្រេច។ ក្នុងកំឡុងពេល



សម្តេចហ៊ុលសេនាភក្តី សាយ ឈុំ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តភ្នំធម្មតាអរ

១៨ខែ នៃដំណើរការនីតិវិធីនេះ ប្រទេសកម្ពុជានៅតែទទួលបានប្រព័ន្ធអនុគ្រោះពន្ធដដែលនៅឡើយ។ ដើម្បីដោះស្រាយបញ្ហា EBA នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងគណៈកម្មការអឺរ៉ុបដោយសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសេចក្តីសម្រេចនេះជារឿងអយុត្តិធម៌បំផុតចំពោះប្រទេសកម្ពុជា ដែលបាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិការងារ។ រាជរដ្ឋាភិបាលនឹងខិតខំបន្តពង្រឹង និងពង្រីកការងារនេះតទៅទៀត ព្រមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាព ទោះក្នុងតម្លៃណាក៏ដោយ នឹងខិតខំ

ដោះស្រាយនូវរាល់បញ្ហាសេដ្ឋកិច្ច និងសង្គមបន្ទាន់ៗទាំងឡាយដែលប៉ះពាល់ដល់ជីវភាពប្រជាជន ជាពិសេសពលរដ្ឋដែលពឹងផ្អែកលើវិស័យនានា ដែលអាចនឹងរងផលប៉ះពាល់ដោយសារសេចក្តីសម្រេចនេះ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការសកម្មភាពមួយចំនួនដើម្បីដោះស្រាយបញ្ហា EBA នេះរួមមាន៖ ១-លុបចោលរចនាសម្ព័ន្ធត្រួតពិនិត្យតាមព្រំដែនដោយទុកតែគយ និងនគរបាលអន្តោប្រវេសន៍តែប៉ុណ្ណោះ ២-លុបចោលកម្រៃគ្រប់គ្រងការនាំចេញឆ្នាំ២០១៧ (ចំណូលផ្លូវការប្រមាណ ២៤លានដុល្លារអាមេរិក) ៣-លុបចោលអង្គភាពកាំសាបដើម្បីបន្ថយនូវបន្ទុកចំណាយ និងបន្ទុករត់ការឯកសារចំណេញពេលវេលា បង្កើនប្រសិទ្ធភាព និងប្រតិបត្តិការរបស់កំពង់ផែ និងការសម្រួលពាណិជ្ជកម្ម ៤-ដោះស្រាយ



ទិដ្ឋភាពប្រជាពលរដ្ឋចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តភ្នំធម្មតាអរ

នូវកង្វល់របស់វិស័យឯកជនទៅលើ «ចំណាយក្រៅផ្លូវការ គ្រប់គ្រងរបស់គយ» ៥-បន្ថយថ្លៃស្មុនកុងតឺន័រមកត្រឹម១០ ដុល្លារអាមេរិកសម្រាប់កុងតឺន័រ ២០ហ្វីត និង១៦ដុល្លារ អាមេរិកសម្រាប់កុងតឺន័រ ៤០ហ្វីត ដោយចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ទៅ ៦-ខិតខំបញ្ចុះថ្លៃអគ្គិសនី បម្រើឱ្យការផលិត ៧-កែសម្រួល និងអភិវឌ្ឍមធ្យោបាយ ដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនតាមរថភ្លើង ៨-ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសក្នុងសហ- គមន៍អឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន កូរ៉េ ប្រទេស អាស៊ាន ប្រទេសក្នុងតំបន់អាមេរិកឡាទីន និងប្រទេសក្នុង តំបន់ដទៃទៀត ដែលសុទ្ធតែមានសក្តានុពលពាណិជ្ជកម្ម ទាំងអស់។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាអង្គការមួយរបស់ អង្គការសហប្រជាជាតិ បានកោតសរសើរប្រទេសកម្ពុជា ថា៖ បានគោរពច្បាប់ គោរពសិទ្ធិកម្មករ និងអភិវឌ្ឍលក្ខ- ខណ្ឌវប្បធម៌ការងារល្អរហូតដល់៩១% ជាពិសេសការផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករ និងនិយោជិត។ ប្រទេសកម្ពុជាពិតជាបានប្រឹងប្រែងយ៉ាងសកម្មបំផុតក្នុង ការធ្វើឱ្យប្រសើរឡើងនៃកម្រិតជីវភាពរស់របស់ប្រជាជន ឆ្លើយតបទៅនឹងគោលដៅកាត់បន្ថយភាពក្រីក្ររបស់អង្គ- ការសហប្រជាជាតិ និងរបស់អាស៊ាន។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករ កម្មការិនីមេត្តា ស្ងប់ចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី ព្រមទាំងខិតខំធ្វើការងារឱ្យកាន់តែសកម្ម ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ខ្លួនឯង គ្រួសារ ប្រទេសជាតិ និងប្រជាជនយើង។

វត្តធម្មតាអរ គឺជាវត្តចំណាស់មួយក្នុងចំណោមវត្តជា ច្រើនក្នុងខេត្តកំពង់ស្ពឺ។ វត្តនេះកសាងក្នុងអំឡុងឆ្នាំ១៨០០ គិតមកដល់ពេលនេះ មានអាយុកាល២១៩ឆ្នាំ។ ដើមឡើយ វត្តនេះហៅថាវត្តភ្នំ ពីព្រោះវត្តនេះស្ថិតនៅជាប់ភ្នំ និងសម្បូរ ព្រៃច្រើន។ ក្នុងអំឡុងឆ្នាំ២០០០ វត្តភ្នំត្រូវបានហៅថាវត្ត ភ្នំធម្មតាអរ ដោយយកឈ្មោះតាមឃុំធម្មតាអរ រហូតដល់ បច្ចុប្បន្ន។ សមិទ្ធផលនានាដែលត្រូវលើកយកមកសម្តែង ដាក់ឱ្យប្រើប្រាស់នាពេលនេះរួមមាន៖ ព្រះវិហារថ្មី សាលា បាលីពីរជាន់ កុដិ ដងទង់ជាតិ ស្រះទឹកពីរ ព្រះពុទ្ធរូប (ស្តាន់ និងថ្ម) របងវត្ត ប្រាសាទលើភ្នំ សួនច្បារ រោងបាយ បន្ទប់ទឹក បីខ្នង ឈូសឆាយចាក់ដីក្នុងទីធ្លាវត្ត បង្គោលភ្លើង តអគ្គិសនី បង់អង្គុយលេង ជណ្តើរឡើង រូបសត្វតំណាងខែឆ្នាំទាំង ១២ ខ្លោងទ្វារពីរ និងរូបដំរីពីរគូ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចែកអំណោយដល់ពាជិ និងក្រុមកាយបូជី

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ
បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ លោកគ្រូ អ្នកគ្រូ សិស្សា-
នុសិស្ស និងថ្វាយបង្គំព្រះសង្ឃ នៅតាមបណ្តាភូមិ ក្នុងឃុំ
កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។



✽ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យខួប
គម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ
សពឧបាសក **សាយ គឹមស៊ាន** បងប្រុសបង្កើតរបស់
សម្តេច នៅវត្តវិសុទ្ធវិស្សា កណ្តាលកោះសូទិន ស្ថិតនៅ
ភូមិ១០ ឃុំកោះសូទិន ខេត្តកំពង់ចាម។



✽ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខ
ទុក្ខប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅវិហារកូឡាលោម ស្ថិត
ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី
ភ្នំពេញ។



**គណៈកម្មការទី៥ព្រឹទ្ធសភា ចុះឈ្មោះប្រធានការងារព័ត៌មាន
នៅក្រសួងព័ត៌មាន**



គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ **ឌី ម៉ូរ៉ាស៊ី** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **ខៀវ កាញារីទ្ធ** រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង ព័ត៌មាន។

នៅក្នុងឱកាសនោះ លោកជំទាវ **ឌី ម៉ូរ៉ាស៊ី** បានជម្រាបជូនអំពីគោលបំណង ដែលគណៈប្រតិភូមកជួបជាមួយនឹង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន គឺដើម្បីឈ្វេងយល់អំពីការងារ ដែលសម្រេចបានរបស់ក្រសួងព័ត៌មានប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ យន្តការ និងវិធានការនៃ ការគ្រប់គ្រងកាសែត វិទ្យុ ទូរទស្សន៍ រោងពុម្ព ព្រឹត្តិបត្រ សារព័ត៌មានផ្សេងៗ និងបញ្ហាផ្សព្វផ្សាយពាណិជ្ជកម្ម ដែល កំពុងដំណើរការនាពេលបច្ចុប្បន្ន ព្រមទាំងដំណើរការនៃ ការកសាងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន។

ឯកឧត្តម **ខៀវ កាញារីទ្ធ** រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនគណៈប្រតិភូអំពីដំណើរការជារួម ដែល ក្រសួងព័ត៌មានខិតខំបំពេញ និងសម្រេចបានយ៉ាងច្រើន ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ជាពិសេសវិស័យព័ត៌- មាន និងសោតទស្សន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះដំណើរការ នៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅ ប្រទេសកម្ពុជាមានដូចជា វិទ្យុ ទូរទស្សន៍ កាសែត រោងពុម្ព

ព្រឹត្តិបត្រសារព័ត៌មានផ្សេងៗ គឺក្រសួងអនុវត្តដោយផ្អែក ទៅលើច្បាប់របបសារព័ត៌មាន ហើយច្បាប់របបសារព័ត៌- មាននេះ ជាច្បាប់មួយដែលទទួលបាននូវការវាយតម្លៃពី មជ្ឈដ្ឋានទូទៅថា មានភាពបើកទូលាយ សេរី ស្របទៅ តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹង វឌ្ឍនភាពនៃការរីកចម្រើនលើវិស័យព័ត៌មាន ក្រសួងក៏នៅ ជួបប្រទះនូវបញ្ហាខ្វះរថយន្តផ្សាយផ្ទាល់ ពីព្រោះកម្មវិធី បុណ្យថ្នាក់ជាតិមានកាន់តែច្រើន។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មានរួចមក លោកជំទាវ **ឌី ម៉ូរ៉ាស៊ី** បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែកនៃក្រសួងព័ត៌មាន ដែលបានខិតខំបំពេញការងារ នាពេលកន្លងទៅ ធ្វើឱ្យមានការវិវឌ្ឍល្អ ឈានឡើង និង រីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យព័ត៌មាន។

(អត្ថបទ និងរូបភាព៖ លោក នុត សច្ចៈ)



គណៈកម្មការទី៥ព្រឹទ្ធសភា ចតុបថតរូបអនុស្សាវរីយជាមួយក្រសួងព័ត៌មាន

**គណៈកម្មការទី៧ព្រឹទ្ធសភា ចុះឈ្មោះយល់អំពីការអនុវត្តច្បាប់
នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត**



គណៈកម្មការទី៧ព្រឹទ្ធសភា (ឆ្វេង) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត

ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ បានអញ្ជើញឈ្វេងយល់អំពី សភាពការណ៍របស់ខេត្ត និងការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់អាជ្ញាធរខេត្ត នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត។

ក្នុងឱកាសនោះ អាជ្ញាធរខេត្តតាកែវ ខេត្តកែប និងខេត្តកំពត បានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាពភូមិសាស្ត្រ ទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត ដោយមានការខិតខំពង្រឹងថែទាំ និងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងតំបន់ទីក្រុង តំបន់ប្រជុំជន និងតំបន់ជនបទ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដើម្បីឆ្ពោះទៅសម្រេចគោលដៅរួមតែមួយ គឺវឌ្ឍនភាពរបស់ខេត្តទាំងមូល។

ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តនីមួយៗ និងសំណូមពរដល់អាជ្ញាធរខេត្ត ត្រូវជៀសវាងនូវគំនិតគ្រប់គ្រាន់និយម ត្រូវខិតខំដោះស្រាយបញ្ហានានា និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា។ កាលណាសេដ្ឋកិច្ចដួលរលំ អ្វីៗក៏ដួលរលំដែរ ដូចនេះត្រូវរួមចំណែកបំពេញឱ្យបានល្អទាំងការងារសន្តិសុខ ទាំងការងារសេដ្ឋកិច្ច និងសង្គម។ ក្នុងរបបប្រជាធិបតេយ្យ អ្នកបោះឆ្នោតដែលមិនចេះព្រិះរិះ មិនចេះវិភាគធ្វើការសម្រេចចិត្តមិនបានត្រឹមត្រូវ វាគ្រោះថ្នាក់ដល់របបប្រជាធិបតេយ្យ។ ហេតុនេះហើយ ត្រូវព្យាយាមអប់រំប្រជា-

ពលរដ្ឋឱ្យពិចារណាបានត្រឹមត្រូវ និងទទួលយកព័ត៌មានណាដែលពិតប្រាកដ និងមានប្រភពច្បាស់លាស់ ចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គម។

ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** សង្ឃឹមថា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ការកសាងរដ្ឋបាលមួយស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើប្រទេសជាតិ។ បញ្ហាអភិបាលកិច្ចល្អ គឺជាបញ្ហាសំខាន់ណាស់ សម្រាប់សង្គមជាតិទាំងមូល ជាពិសេសអ្នកទទួលខុសត្រូវ ត្រូវធ្វើជាគំរូល្អ។

ក្នុងដំណើរបំពេញបេសកកម្មទៅកាន់ខេត្តទាំងបីនេះ គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន និងកីឡា លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម តាកែវ និងវិទ្យាល័យ ហ៊ុន សែន ចំការដូង។ ក្រៅពីនេះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅមណីយដ្ឋានទេសចរណ៍ឆ្នេរអង្កោល និងមណីយដ្ឋានទេសចរណ៍ត្រពាំងសង្កែ ដើម្បីឈ្វេងយល់អំពី ការអភិរក្សតំបន់ធម្មជាតិ និងការអភិវឌ្ឍថ្មីៗ។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



គណៈកម្មការទី៧ព្រឹទ្ធសភា ទស្សនកិច្ចនៅសាលា ជា ស៊ីម តាកែវ

**ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញបើកអង្គសិក្ខាសាលា
ផ្សព្វផ្សាយស្តីពី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍**



លោកជំទាវ មាន សំអាន (ខាងឆ្វេង) អញ្ជើញជាគណៈអធិបតីក្នុងអង្គសិក្ខាសាលា

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលទ្ធផលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាស្ត្រី នៅសាលសត្យា នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសិក្ខាកាមជាស្ត្រីមកពីក្រសួងស្ថាប័ននានាសរុបចំនួន១០៦នាក់។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអែន** ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងរូបលោកជំទាវផ្ទាល់ លោកជំទាវ **មាន សំអាន** បានអំពាវនាវឱ្យស្ត្រីត្រូវរួមគ្នាដោះស្រាយបញ្ហាមួយចំនួនមានជាអាទិ៍៖ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ក៏ដូចជាការធ្វើសេចក្តីសម្រេចនានាមានកម្រិតនៅឡើយ ឥរិយាបថសង្គមនូវមានការរើសអើងចំពោះស្ត្រី កង្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ កង្វះការជំរុញលើកទឹកចិត្តពីគ្រួសារ ពីប្រធានស្ថាប័ន និងអង្គភាព។ ម៉្យាងទៀត ស្ត្រីនៅមានបន្ទុកការងារផ្ទះសម្បែង និងគ្រួសារ នាំឱ្យមានកង្វះជំនឿទុកចិត្តរបស់ស្ត្រីខ្លួនឯងផ្ទាល់។

លោកជំទាវ **មាន សំអាន** បានរំលឹកថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចាប់កំណើតឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះអាសន្នដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍។ ជាមួយគ្នានេះ សមាគមនារីបានបំផុសបង្កនូវនារីគ្រប់ស្រទាប់វណ្ណៈជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្ត-

គោលការណ៍១១២ របស់រាជសិរីសោមគ្គីសង្គ្រោះជាតិ កម្ពុជា ដើម្បីផ្តល់រំលឹរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ សមាគមនារីបានចាក់ឫសក្នុងស្រទាប់មហាជន បំពេញតួនាទីសាកសមជាអ្នកតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់នារី និងកុមារីបានធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពរស់នៅ និងការកែប្រែឥរិយាបថរបស់ស្ត្រី និងសង្គម ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ការបម្រើការងារក្នុងសហគមន៍ស្ថាប័ននានា បង្កបាននូវជំនឿលើសមត្ថភាព បំពេញបាននូវតួនាទី ភារកិច្ច សិទ្ធិ-អំណាច ទាំងក្នុងជីវភាពនយោបាយ គ្រួសារ និងសង្គម។

លោកជំទាវបានបញ្ជាក់ថា ការផ្តើមចេញពីគ្រប់សកម្មភាពដែលមានខាងលើនេះ យើងទាំងអស់គ្នាត្រូវចងចាំផ្សព្វផ្សាយ បណ្តុះបណ្តាល បំពាក់បំប៉ន នូវរាល់គ្រប់គំរូវិភាពរបស់ថ្នាក់ដឹកនាំ សម្រាប់យុវជនជំនាន់ក្រោយយកទៅសិក្សាស្រាវជ្រាវ និងទុកសម្រាប់កូនបានដឹង និងបានរៀនសូត្រផង ដើម្បីអនុវត្តរាល់គ្រប់សកម្មភាពសង្គមក្នុងការលើកស្ទួយប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍទៅតាមសម័យកាលសង្គម។ ទន្ទឹមនឹងនោះដែរ សិក្ខាកាមដែលបានចូលសិក្សាវគ្គបណ្តុះបណ្តាលនាពេលនេះ សូមចូលរួមឱ្យបានផុសផុលក្នុងកិច្ចពិភាក្សា ដើម្បីបានលទ្ធផលជាផ្នែក ជាគន្លឹះសម្រាប់ជាគុណប្រយោជន៍រួមគ្នាអនុវត្តការងារបន្តឱ្យមានប្រសិទ្ធភាព។

អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ក្រោមការរៀបចំដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ូលីន)



លោកជំទាវ មាន សំអាន ចតុបថតរូបអនុស្សាវរីយជាមួយសិក្ខាកាម

ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញមិត្តភក្តិប្រជុំកំពូលស្តីពី
សន្តិភាពនៃគណៈកម្មាធិការនារីអន្តរជាតិ



លោកជំទាវ មាន សំអាន អញ្ជើញបិទកិច្ចប្រជុំកំពូល

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំកំពូលស្តីពី សន្តិភាពនៃគណៈកម្មាធិការនារីអន្តរជាតិ (IWPG) ក្រោម ប្រធានបទ «ភាពសុខដុម ការប្រាស្រ័យទាក់ទង និងសន្តិ- ភាពជាមួយនឹងស្ត្រីចំនួន៣.៧០០លាននាក់ នៅលើពិភព លោក» ដែលរៀបចំដោយ International Women`s Peace Group (IWPG) និងក្រុមមេដឹកនាំសន្តិភាពនៅកម្ពុជា នៅ វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីស្ត្រីដឹកនាំ សង្គមស៊ីវិល ស្ថាប័នឯកជន ស្ថាប័នរាជរដ្ឋាភិបាល ស្ត្រីតាម សហគមន៍ សាស្ត្រាចារ្យស្ត្រី អ្នកគ្រូ និងសិស្ស និស្សិតជាស្ត្រី ពីបណ្តាគ្រឹះស្ថានអប់រំនានា ព្រមទាំងប្រិយមិត្តអន្តរជាតិ

សរុបចំនួន១.០០០នាក់។

នៅក្នុងឱកាសនោះ លោកជំទាវ **មាន សំអាន** បាន បញ្ជាក់ថា មុននឹងប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានឆ្លងកាត់ និងទទួលបទពិសោធន៍យ៉ាង ជួរចត់ នៃការវិនាសប្រាសាទ បាត់បង់អាយុជីវិត រងរបួស រងទុក្ខវេទនាគ្រប់បែបយ៉ាង និងការខ្ទេចខ្ទាំទាំងស្រុងនូវ ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ដែលកើតចេញពីជម្លោះ ប្រដាប់អាវុធ និងភ្លើងសង្គ្រាម អស់រយៈពេលជាយូរ និង បានបន្សល់ទុកឱ្យស្ត្រីកម្ពុជា នូវការបាត់បង់អស់ទ្រព្យ- សម្បត្តិ សតិសម្បជញ្ញៈ សាមគ្គីភាព ការអប់រំ ភាពទន់ភ្លន់ សុដីរធម៌ សីលធម៌សង្គម និងជំនួសមកវិញនូវបន្ទុកគ្រួសារ ដ៏ធ្ងន់ធ្ងរ ក្នុងនាមជាមាតាផង បិតាផង។ ទន្ទឹមនឹងនោះដែរ ដំណើរការស្វែងរកសន្តិភាពមកវិញនៅកម្ពុជាពិតជាពិបាក ណាស់ ហើយវាបានផ្តើមចេញពីការបង្កើត «រណសិរ្សសាម- គ្គីសង្គ្រោះជាតិកម្ពុជា» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែល ហៅកាត់ថា «រណសិរ្ស ២ធ្នូ» ដែលយុទ្ធនារីរបស់យើង បាន បូជាសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពអង់អាច ក្លាហាន ក្នុងបុព្វហេតុប្រយុទ្ធផ្លូវរំលំរបបប្រល័យពូជ- សាសន៍ប៉ុលពត និងឈានទៅទទួលបានជ័យជម្នះនាថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩។ ជាមួយគ្នានេះដែរ លទ្ធផលដែល ទទួលបានពីសន្តិភាពនេះ បានផ្តល់ជូនប្រជាជនកម្ពុជា ពិសេសស្ត្រី នូវកម្រិតជីវភាពសមរម្យ ឱកាសកសាង



ទិដ្ឋភាពអ្នកចូលរួមកិច្ចប្រជុំកំពូលថ្នាក់អន្តរជាតិនៅកម្ពុជា



លោកជំទាវ មាន សំអាត អញ្ជើញឡើងថ្លែងក្នុងកិច្ចប្រជុំកំពូលថ្នាក់អន្តរជាតិ

សមត្ថភាព សិទ្ធិសេរីភាព សមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីឱ្យក្លាយជាអ្នកដឹកនាំនៅគ្រប់កម្រិត ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ កត្តាទាំងនេះគឺបានមកដោយកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ដែលស្ត្រីទាំងអស់គ្នាពិតជាបានចូលរួមអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្កើតឡើងនិងរក្សាវិញបានយ៉ាងល្អ។

ក្នុងនាមគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ **មាន សំអាត** មានជំនឿយ៉ាងមុតមាំថា ថ្នាក់ដឹកនាំទាំងអស់នៃបណ្តាញសន្តិភាព ដែលទើបនឹងបង្កើតឡើងកាលពីថ្ងៃទី១២ កុម្ភៈកន្លងទៅនេះ និងជាពិសេស គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) និងអង្គការពន្លឺវប្បធម៌នៃសន្តិភាព (HWPL) នឹងចូលរួមយ៉ាងសកម្មបន្ថែមទៀត ជាមួយនឹងស្ត្រីកម្ពុជានៅទូទាំងប្រទេស តាមរយៈការបង្កើតកម្មវិធីស្ត្រី និងការអប់រំសន្តិភាព ការពង្រឹងអំណាច

របស់ស្ត្រី ការផ្សព្វផ្សាយអំពី សារសំខាន់ និងអត្ថន័យនៃសន្តិភាព និងការបណ្តុះគំនិតស្រឡាញ់សន្តិភាពតាំងពីកុមារភាព សំដៅផ្លាស់ប្តូរឥរិយាបថឈានទៅលុបបំបាត់អំពើហិង្សាការគាំទ្រដល់ការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អក្នុងសង្គម។

កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ **ទី១**-ស្តីពី តួនាទីរបស់ស្ត្រីក្នុងការចូលរួមទៅលើសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាព និងការបញ្ឈប់សង្គ្រាម និងផ្តល់ចម្លើយដល់ដំណើរការសន្តិភាព **ទី២**-ស្តីពី តួនាទីរបស់ស្ត្រីក្នុងការចូលរួមដោយភាពសុខដុមរមនា និងការទំនាក់ទំនងល្អនិងអំពីសន្តិភាព និង**ទី៣**-ការចាប់ផ្តើមកិច្ចការសន្តិភាពនៅកម្ពុជា ក្នុងការរួមគ្នាតែមួយជាមួយគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG)។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ូលីន)



ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលថ្នាក់អន្តរជាតិ

**គណៈកម្មការទី១០ព្រឹទ្ធសភា ចុះឈ្មោះយល់អំពី ការអនុវត្តច្បាប់ប្រឆាំង
អំពើពុករលួយ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី**



គណៈកម្មការទី១០ព្រឹទ្ធសភា (ស្តាំ) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី

កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ក្នុងឱកាសជួបពិភាក្សានោះ អាជ្ញាធរខេត្តមណ្ឌលគិរី និងខេត្តរតនគិរីបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព នៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត។

ក្នុងនាមគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម **ម៉ម ម៉ុននាង** បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងការរីកចម្រើនរបស់ខេត្តទាំងពីរ។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរខេត្តទាំងពីរ ត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏កាចសាហាវមួយដែលធ្វើឱ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាល នោះប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្តលើសមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងទៅនឹងក្លាយជាអសារបងៗ។ ឱសថដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺពុករលួយ គឺការអនុវត្តឱ្យបាននូវអភិក្រម

ទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈការអប់រំ បង្ការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ជាពិសេសត្រូវអប់រំ ដើម្បីឱ្យបុគ្គលម្នាក់ៗមិនប្រព្រឹត្តអំពើពុករលួយបង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្ក្រាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ។

ឯកឧត្តម **ម៉ម ម៉ុននាង** បានបញ្ជាក់ជូនអាជ្ញាធរខេត្តទាំងពីរថា បញ្ហាប្រឈម និងសំណូមពរទាំងឡាយដែលអាជ្ញាធរខេត្តបានលើកឡើង គណៈកម្មការទី១០ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និងចុះសួរសុខទុក្ខគ្រូពេទ្យ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពសោមធំ ព្រមទាំងអញ្ជើញទស្សនកិច្ចក្រុមហ៊ុន ជា ទូច ត្រេឌីង និងក្រុមហ៊ុន ហាំងអញ្ញ អណ្តូងមាស និងទស្សនកិច្ចស្ថានីយវារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

(អត្ថបទ និងរូបភាព៖ លោក ស្ទឹង បញ្ញា)



គណៈកម្មការទី១០ព្រឹទ្ធសភា ចុះបង្ហាញដល់អនុស្សាវរីយជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី

គណៈកម្មការទី៥ព្រឹទ្ធសភា ចុះតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង



គណៈកម្មការទី៥ព្រឹទ្ធសភា (ស្តាំ) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការ បានអញ្ជើញចុះឈ្វេងយល់អំពី ការគ្រប់គ្រង ការផ្តល់ប័ណ្ណការងារ ការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រសហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មាន ការគ្រប់គ្រង ការផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី ព្រមទាំងការងារប្រឈម និងបញ្ហាលំបាកដែលខេត្តបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងទៅ នៅខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ អាជ្ញាធរខេត្តទាំងបី បានធ្វើសេចក្តីរាយការណ៍អំពី ទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ

សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម វិស័យកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ខេត្តក៏មានបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដូចជា៖ ទី១- ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ផ្ទះជួលមួយចំនួន មិនចូលរួមសហការជាមួយនឹងសមត្ថកិច្ចក្នុងការរាយការណ៍អំពីវត្តមានជនបរទេស។ ទី២-ក្រុមហ៊ុនមួយចំនួនមិនទាន់មានភាពស្មោះត្រង់ក្នុងការរាយការណ៍អំពីចំនួនពលករបរទេសពិតប្រាកដ ដែលកំពុងបំពេញការងារនៅក្រុមហ៊ុនដល់អាជ្ញាធរមានសមត្ថកិច្ច។ ទី៣-ពិបាកក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ដោយមូលហេតុខ្សែបន្ទាត់ព្រំដែនវែង និងកម្លាំងជំនាញមានតិច និងផ្លូវពិបាកធ្វើដំណើរ។ ទី៤-ជនបរទេសបែបអន្តោប្រវេសន៍ធ្វើការផ្លាស់ប្តូរទីលំនៅដោយពុំបានរាយការណ៍ជូនសមត្ថកិច្ច។ ទី៥-អ្នកសារព័ត៌មានមួយចំនួនខ្វះវិជ្ជាជីវៈ ក្រមសីលធម៌



គណៈកម្មការទី៥ព្រឹទ្ធសភា (ឆ្វេង) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី



គណៈកម្មការទី៥ព្រឹទ្ធសភា (ស្តាំ) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង



និងចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្រៅពីការជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានអញ្ជើញឈ្វេងយល់អំពីស្ថានភាពជាក់ស្តែង នៅច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តទាំងបីផងដែរ។

(អត្ថបទ និងរូបភាព៖ លោក នុត សច្ចៈ)



គណៈកម្មការទី៥ព្រឹទ្ធសភា ចតុបអនុស្សាវរីយ៍នៅច្រកទ្វារព្រំដែនស្ទឹងត្រែង



គណៈកម្មការទី៥ព្រឹទ្ធសភា ចតុបអនុស្សាវរីយ៍ជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង

អត្តចរិក និងអកប្បកិរិយាមិនសមរម្យ មានចំណេះដឹងកម្រិតវប្បធម៌ទាប សរសេរអត្ថាធិប្បាយបំផ្លើសការពិត និងទី៦-អ្នកសារព័ត៌មានមិនសហការជាមួយមន្ទីរព័ត៌មានខេត្ត។ ក្រៅពីនេះ អាជ្ញាធរខេត្តក៏បានសំណូមពរដល់គណៈប្រតិភូដូចជា៖ ទី១-សុំតម្លើងច្រកទ្វារទ្វេភាគីណាមលៀវទៅជាច្រកទ្វារអន្តរជាតិ ទី២-មធ្យោបាយសម្រាប់ចុះបំពេញបេសកកម្មតាមបណ្តាក្រុមហ៊ុនដែលនៅឆ្ងាយ ទី៣-ធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មាន ជំពូកណាមួយ ឬមាត្រាណាមួយនៃច្បាប់របបសារព័ត៌មាន ដើម្បីឱ្យមានតម្លាភាព និងទី៤-ជួយសាងសង់អគារធ្វើការដល់អាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនឱ្យបានសមរម្យ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តនីមួយៗរួចមក ឯកឧត្តម **ឈិត គឹមយាត** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តដែលខិតខំបំពេញការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមទាំងឡាយដែលខេត្តបានលើកឡើង គឺទាមទារឱ្យខេត្តត្រូវតែចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។ ចំណែកឯបញ្ហាប្រឈម និងសំណូមពរវិញ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដើម្បីពិនិត្យពិចារណា

សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ទស្សនកិច្ចសិក្សាល្បឿនយឺតអំពីព្រឹទ្ធសភា



ឯកឧត្តម ម៉ាន់ ឈឿន ធ្វើបទបង្ហាញជូននិស្សិតPUC

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដល់សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចំនួន៥០អង្គ-នាក់ ដែលមកទស្សនកិច្ចសិក្សាល្បឿនយឺតអំពី តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ាន់ ឈឿន** បានមានប្រសាសន៍ថា ប្រទេសយើងមានសច្ចធម៌ប្រវត្តិសាស្ត្រដូច្នេះ គឺមានសន្តិភាព និងមានការអភិវឌ្ឍ។ ក្នុងនោះ សាវតាររបស់ព្រឹទ្ធសភា ចាប់តាំងពីនីតិកាលទី១ ដល់នីតិ-កាលទី៤ នីតិកាលនីមួយៗរបស់ព្រឹទ្ធសភាមានអាណត្តិ ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភាត្រូវបានចាត់តាំងខ្លះ ជ្រើសតាំងខ្លះ និងដោយការបោះឆ្នោតអសកល។ ព្រឹទ្ធសភា មានសមាជិកយ៉ាងច្រើនស្មើ១/២ នៃចំនួនសមាជិករដ្ឋសភា។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០

ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។

ឯកឧត្តមបានបន្តថា ព្រឹទ្ធសភានីតិកាលទី៤ មានគណៈ-កម្មការចំនួន១០ ដែលគណៈកម្មការនីមួយៗ មានតួនាទីភារកិច្ចជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភាក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងចូលរួមចំណែកជំរុញឱ្យការអនុវត្តគោលនយោបាយវិបជ្ជការ វិសហមជ្ឈការនៅកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមវប្បធម៌ឱ្យប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣គឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង។ មុខងារទាំងបីនេះ មានសារសំខាន់ណាស់ក្នុងការជួយជំរុញឱ្យសេចក្តីព្រាងច្បាប់ ដែលរាជ-រដ្ឋាភិបាលបាន នឹងកំពុងតាក់តែងឡើង ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យកាន់តែមានតម្លាភាព សុក្រឹតភាព និងយុត្តិធម៌។

បន្ទាប់ពីស្តាប់បទបង្ហាញរួចមក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ បាននិមន្ត-អញ្ជើញទស្សនាអគារធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា ដូចជា សាលប្រជុំព្រឹទ្ធសភា សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងអគារនានា នៅក្នុងបរិវេណព្រឹទ្ធសភា។

(អត្ថបទ៖ លោក វង់ សុជាតិ និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងពិធីធ្វើបទបង្ហាញ

សាស្ត្រាចារ្យ និស្សិត និងកម្មសិក្សាការីជនជាតិអាណ្លីម៉ង់
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទស្សនកិច្ចសិក្សាឈ្នួលយល់អំពីព្រឹទ្ធសភា



ឯកឧត្តម ម៉ែន ស៊ីផាន់ អញ្ជើញធ្វើបទបង្ហាញជូននិស្សិតDMC

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា សាស្ត្រាចារ្យ និស្សិត និងកម្មសិក្សាការីជនជាតិអាណ្លីម៉ង់ចំនួន២២នាក់ នៃផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្នួលយល់អំពី តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា។

ក្នុងដំណើរទស្សនកិច្ចនោះ សាស្ត្រាចារ្យ និស្សិត និងកម្មសិក្សាការីជនជាតិអាណ្លីម៉ង់ចំនួន២២នាក់ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដែលឧទ្ទេសនាមដោយឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ែន ស៊ីផាន់** បានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិ និងគោលបំណង នៃការបង្កើតព្រឹទ្ធសភា គឺដើម្បីលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាពនយោបាយ។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការចាត់តាំង ហើយចាប់ពីនីតិកាលទី២ ទើបព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលមិនចំពោះដែលមានសមាជិកព្រឹទ្ធសភាចំនួន៦១រូប មានអាណត្តិ៦ឆ្នាំ។ សម្រាប់នីតិកាលទី៤ ព្រឹទ្ធសភាមានសមាជិកចំនួន៦២រូប ក្នុងនោះ ២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប ដោយឡែកសមាជិកព្រឹទ្ធសភា៥៨រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកលមិនចំពោះ ដោយអង្គបោះឆ្នោត គឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងប្រទេសក្នុងតំណែង។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាមានគណៈកម្មការជំនាញចំនួន១០ មានតួនាទី ភារកិច្ចជាសេនាធិការឱ្យព្រឹទ្ធសភាដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភា ក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែប្រសើរឡើង។ ក្រៅពីមុខងារទាំង៣នេះ ព្រឹទ្ធសភាក៏បានចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយវិបដ្ឋការ វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងប្រទេស ប្រកបដោយតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក សាស្ត្រាចារ្យ និស្សិត និងកម្មសិក្សាការីជនជាតិអាណ្លីម៉ង់ បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារសំខាន់ៗនៅក្នុងបរិវេណព្រឹទ្ធសភា។
(អត្ថបទ៖ លោក វង់ សុជាតិ និងរូបភាព៖ លោក ស្ងួង បញ្ញា)



ឯកឧត្តម ម៉ែន ស៊ីផាន់ អញ្ជើញចតុប្បត្តិបទស្សនាវិយាមូលនិស្សិតDMC

សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំសាលា

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖




-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ដើម្បីពិភាក្សាលើ៖ ទី១-ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វេទិកា នៅខេត្តកំពង់ធំ ទី២-ផែនការប្រតិបត្តិឆ្នាំ២០១៩ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងទី៣-បញ្ហាផ្សេងៗ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ជួបជាមួយនឹងប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ ដែលបានមកដាក់ពាក្យបណ្តឹងនៅព្រឹទ្ធសភា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



គណៈអធិបតីក្នុងកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាលើ៖ ទី១-ដំណើរបេសកកម្មរបស់គណៈកម្មការទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ទី២-ពិនិត្យ និងសម្រេចលើគម្រោងចំណាយបេសកកម្ម និងទី៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

✽លោកជំទាវ **ឌី ម៉ូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ៖



✽នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ង៉ា ជេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពី ការត្រៀមចុះបេសកកម្មនៅក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

✽នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ង៉ា ជេន្ទ** ប្រធានគណៈកម្មការទី២ និងឯកឧត្តម **ម៉ែម ម៉ីននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជា

-ដើម្បីពិភាក្សាលើ៖ ទី១-កំណត់កាលបរិច្ឆេទចុះបំពេញ
បេសកកម្មរបស់គណៈកម្មការ ទី២-កំណត់កាលបរិច្ឆេទ
ខ្លឹមសារ និងគោលបំណងជួបជាមួយនឹងក្រសួងព័ត៌មាន
និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ទី៣-
កំណត់កាលបរិច្ឆេទទៅទស្សនកិច្ចសិក្សានៅសាធារណរដ្ឋ
ប្រជាមានិតចិន និងទី៤-បញ្ហាផ្សេងៗ នាថ្ងៃទី២២ ខែមករា
ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

-ដើម្បីពិភាក្សាលើខ្លឹមសារ និងគោលបំណងមុនជួប
សវនាការជាមួយនឹងក្រសួងព័ត៌មាន នាថ្ងៃទី១២ ខែកុម្ភៈ
ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



✽នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **វ៉ិកត
ម៉ីនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ដើម្បីពិភាក្សាលើ៖ ទី១-អំពីថវិការបស់គណៈកម្មការឆ្នាំ
២០១៩ ទី២-ការងារផ្សេងៗ នៅសាលប្រជុំគណៈកម្មការ
ទី៦ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បាន៖



-អញ្ជើញដឹកនាំក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-បារាំង
ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Francois Grodidier
អនុប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ
ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យលោក **គឹមយាត ជារ៉ានិទ្ធ** នាយកប្រតិ-
បត្តិវិទ្យាស្ថានសភាកម្ពុជា ចូលជួបសម្តែងការគួរសម ដើម្បី
ជម្រាបជូនអំពី ១-បេសកកម្ម ២-គោលការណ៍ ៣-នីតិវិធី
ការងាររបស់វិទ្យាស្ថានសភាកម្ពុជា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ
២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

✽លោកជំទាវ **ហាន សំរោន** ប្រធានគណៈកម្មការទី៨
ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុង៖



-ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការ
ជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បី
ពិភាក្សាលើ៖ ទី១-ស្តាប់របាយការណ៍ និងទិសដៅរបស់
តំណាងគណៈកម្មការជាតិសម្របសម្រួលការងារសហប្រតិ-
បត្តិការ និងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម
(CLV) ទី២-បូកសរុបរបាយការណ៍សកម្មភាព របាយការណ៍
ថវិកាប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្ត និងទី៣-
បញ្ហាផ្សេងៗ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅសាល
ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

-ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណ-
រដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាលើ៖ ទី១-បូក
សរុបរបាយការណ៍សកម្មភាព របាយការណ៍ថវិកាប្រចាំឆ្នាំ
២០១៨ និងទិសដៅការងារបន្ត និងទី២-បញ្ហាផ្សេងៗ នា
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ
ទី៨ព្រឹទ្ធសភា។

❖ឯកឧត្តម **ម៉ម ប៊ុនសាង** ប្រធានគណៈកម្មការ
ទី១០ព្រឹទ្ធសភា បាន៖



-ទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ ស្តីពី ការជំរុញការបណ្តាក់ទុនវិនិយោគនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ព្រមទាំងការរៀបចំកម្មវិធីធ្វើទស្សនកិច្ចការងារនៅប្រទេសថៃ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពី សកម្មភាពការងារប្រចាំខែកុម្ភៈ និងរបាយការណ៍ស្តីពី លទ្ធផលនៃដំណើរបេសកកម្មនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



❖នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** ប្រធានស្តីទីគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យការត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការនៅក្នុងចន្លោះសម័យប្រជុំ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



❖នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លីម** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដើម្បីពិភាក្សាលើ៖ ទី១-ទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩ ទី២-អំពីថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រជុំភូមិភាគទី៤ និងទី៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

❖ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ៣ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន ៤ករណី បញ្ជូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចពិនិត្យដោះស្រាយចំនួន ៤ករណី (២ករណីសល់ពីខែមករា) ទទួលបានលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៣ (ក្រសួងយុត្តិធម៌) និងជម្រាបជូនព័ត៌មានទៅម្ចាស់បណ្តឹងវិញអំពីលទ្ធផលដែលទទួលបានពីការឆ្លើយតបរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៣ និងទទួលបានឯកសារពាក្យបណ្តឹងពីក្រសួង ស្ថាប័ន ដែលចម្លងជូនមកព្រឹទ្ធសភាជ្រាបចំនួន ៥ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភា បំពេញការងារនៅតាមភូមិភាគទាំង៨

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ ព្រមទាំងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៤-២៦ ខែមករា និងថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យបូជាព្រះសព និងបុណ្យគម្រប់ខួប ១ឆ្នាំ ឧទ្ទិសមហាកុសលប្រធានចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះឧត្តមមុនីកិត្តិបណ្ឌិត **យឿន យ៉ាត់** សមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យខួប១០០ថ្ងៃ ឧបាសក **ឌឹម ជួន** នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យ និងជំរុញការងារស្ថាបនាផ្លូវ ហ៊ុន សែន កែវផុស ប្រវែង១៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវឧកញ៉ាម៉ុងឫទ្ធី ឃុំកែវផុស ទៅដល់ផ្លូវសម្តេចសង្ឃទេពវង្ស នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

-ទទួលស្វាគមន៍លោកឧកញ៉ា **គិត ម៉េង** ប្រធានសភា ពាណិជ្ជកម្មកម្ពុជា ដើម្បីឈ្វេងយល់អំពី តំបន់អភិវឌ្ឍន៍

កំពង់ផែឧកញ៉ាម៉ុង នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាឫទ្ធី ភ្នំសែនដី ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ និងចុះពិនិត្យ ការងារនៅកសិដ្ឋាន ម៉ុង ឫទ្ធី សែនជ័យ សាងសង់លំនៅដ្ឋានលំហែកាយ ចម្ការស្វាយ ព្រមទាំងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែមករា និងថ្ងៃទី៣ ទី៨ និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។



-ទទួលបដិសណ្ឋារកិច្ចទទួលស្វាគមន៍ក្រុមវិទ្យុ ABC និងប្រិយមិត្តវិទ្យុ ABC ប្រមាណជា១៧០នាក់ ដែលមកទស្សនកិច្ចសិក្សាលេងយល់អំពី ការអភិវឌ្ឍវិកច្ចប្រើនវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅតំបន់កំពង់ផែឧកញ៉ាម៉ុង នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ-
ពេទ្យ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋដែលកំពុងសម្រាក
ព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នាថ្ងៃ-
ទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។

-សួរសុខទុក្ខឯកឧត្តម **ជា ខេន្ទ** ប្រធានគណៈកម្មការ-
ទី២ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហ-
ដ្ឋាន ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី-
ភ្នំពេញ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។



-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និង
ចុះពិនិត្យមើលការដាំបន្លែរបស់ប្រជាពលរដ្ឋ នៅភូមិខ្សុំ
ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៩
និងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។



-ប្រលែងត្រីក្រាញ់ចំនួន៣៤០គីឡូក្រាម ដើម្បីចូលរួម
ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារធនធាន
ជលផល នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នា
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និង
ចុះពិនិត្យមើលចម្ការដូងប្រេង នៅឃុំកែវផុស ស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

-ទទួលជួបកិច្ចសម្ភាសន៍ជាមួយនឹងក្រុមអ្នកសារព័ត៌មាន
VOA នៅហាងចម្ការកាហ្វេដូងប្រេង ស្ថិតក្នុងឃុំកែវផុស
ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ
២០១៩។



-ជួបពិភាក្សាការងារជាមួយនឹងលោកប្រធានទំនាក់-
ទំនងភ្ញៀវអន្តរជាតិរបស់ក្រុមហ៊ុន China Road and Bridge
Corporation (Cambodia) ដើម្បីសិក្សាសាងសង់ផ្លូវល្បឿន
លឿនពីភ្នំពេញទៅខេត្តព្រះសីហនុ នៅឃុំកែវផុស ស្រុក-
ស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខខ្មែរ-ឥស្លាម មក
ពីសង្កាត់ច្រាំងចម្រេះ ដើម្បីជួយធ្វើត្រីប្រហុក នៅឃុំកែវផុស
ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ
២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ពិនិត្យមើលប្រព័ន្ធធារាសាស្ត្រនានា និងទំនប់ទឹកទំហំ២៧-
ហិចតា នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

-ដឹកនាំក្រុមការងារគ្រឿងចក្រកិនបង្កាប់ដីលើកំណាត់
ផ្លូវប្រវែង១.៤០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅភូមិសំរោង-
ជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០



ខែកុម្ភៈ ឆ្នាំ២០១៩។

✽ នាថ្ងៃទី២ និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោក-
ជំទាវ **ធី បូរ៉ានី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បាន
អញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំជ្រៃ-
លាស់ ស្រុកពញាឮ ខេត្តកណ្តាល។

✽ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **វ៉ិច
ម៉ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត
ការងារប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ
២០១៩ នៅខេត្តត្បូងឃ្មុំ។

✽ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់
និងមេភូមិ នៅសាលាសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន-
ជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។



-ជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលា
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីពិនិត្យពីស្ថាន-
ភាពទូទៅ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារ
ឧបទេស នៅវិទ្យាល័យជម្ពូរីន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរស់
នៅក្នុងសហគមន៍ និងក្រុមប្រឹក្សាសង្កាត់គោករកា ខណ្ឌ-
ព្រៃកញ្ជ្រៅ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការ-
ទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំ៖



-គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដាក់កម្រង
ផ្កាគោរពវិញ្ញាណក្ខន្ធសព្វឯកឧត្តម **ជូ យិនស៊ីម** រដ្ឋលេខា-
ធិការក្រសួងសុខាភិបាល ដែលបានទទួលមរណភាព នៅ
ផ្ទះលេខ១៦ ផ្លូវ៥៥៦ កែងផ្លូវ២៨៥ សង្កាត់បឹងកក់១
ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ
២០១៩។

-ចូលរួមបុណ្យគម្រប់ខួប១០០ថ្ងៃ ឧបាសក **សាយ
គឹមសាន** បងប្រុសបង្កើតសម្តេចវិបុលសេនាភក្តី **សាយ
ឈុំ** ប្រធានព្រឹទ្ធសភា នៅវត្តវិសុទ្ធវិស្វាកណ្តាលកោះ
សូទិន ស្ថិតក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២
ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សា-
ឃុំ ថ្នាក់ដឹកនាំភូមិ យុវជន និងយុវនារី ភូមិខ្នារ ភូមិបឹងជ័រ
ភូមិព្រៃទឹង ភូមិឈើទាល និងភូមិគោករកា និងប្រជា-
ពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅឃុំព្រៃទឹង ស្រុកស៊ីធរ-



កណ្តាល ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

✽នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញដឹកនាំមន្ត្រីនៅមូលដ្ឋានខេត្តពោធិ៍សាត់ ដែលមានស្នាដៃមកទស្សនាសមិទ្ធផលនានានៅកំណាត់ផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តពោធិ៍សាត់ ស្រុកវាលវែង ឆ្ពោះទៅយុំថ្មដា ព្រំប្រទល់ថៃ និងសមិទ្ធផលផ្សេងៗទៀត នៅខេត្តពោធិ៍សាត់។

✽ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាយុំ ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តតាកែវ កែប និងខេត្តកំពត នាថ្ងៃទី២៣ និងទី២៤ ខែមករា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យគម្រប់ខួប២៩ឆ្នាំ ព្រះសព្វព្រះគ្រូ **សរិយេវេក្ខិត វ៉ាយ** និងព្រះធម្មស្សរោ **ឈាន លី** គម្រប់ខួប១ឆ្នាំ អតីតព្រះចៅអធិការវត្តសំរោងមានជ័យ ស្ថិតក្នុងខេត្តកំពង់ធំ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត នៅខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងទិសដៅការងារបន្ត បន្ទាប់ពីផ្សព្វផ្សាយការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង និងខេត្ត នៅខេត្តព្រៃវែង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤

ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុង៖

-កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។



-ជាអធិបតីភាពក្នុងកម្មវិធីទិវាជាតិស្តីពី “ការបង្ការ និងពន្លត់អគ្គិភ័យ” នៅសាលាខេត្តសៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

✽នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាយុំ នៅស្រុកកោះសុទិន ខេត្តកំពង់ចាម។

✽នាថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាយុំទាំង៤ និងក្រុមប្រឹក្សាស្រុកបូទុមសាគរ នៅខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌លើកទី២១ ជូនប្រជាពលរដ្ឋនៅក្នុងបុរីរុងរឿងចំនួន១៩២គ្រួសារ នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹក- ល្អក់ទី២ និងមេភូមិទាំង១៣ ដើម្បីបូកសរុបលទ្ធផលការងារ ខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ ការរៀបចំ ចិញ្ចឹមផ្លូវសាធារណៈ និងកែលម្អដាក់ភ្លើងបំភ្លឺផ្លូវ LED នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។



-ជួបពិភាក្សាជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ដើម្បីដោះស្រាយសំណូមពរប្រជាពលរដ្ឋ និងបានផ្លាស់- ប្តូរអំពូល LED ចំនួន៤គ្រឿង នៅសង្កាត់ទឹកល្អក់ទី២



ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ដើម្បី រៀបចំថែរក្សាឯកសារកាលប្បវត្តឱ្យបានត្រឹមត្រូវ នៅសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ទាំង១០ នៃខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

✽នាថ្ងៃទី១៦ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង និស្សិតមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយ- រៀង។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការ- ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខលោក **ប៉ាង អ៊ុន** មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅភូមិច្រកព្រាល ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និង មេភូមិ នៅភូមិច្រកព្រាល ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់- ស្ពឺ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំពិនិត្យសមាសភាពក្រុមប្រឹក្សាខេត្ត ស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា- ហែម **សខេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមា- គមបេសកកម្មមនុស្សធម៌នៅកម្ពុជា ចុះពិនិត្យព្យាបាល ជំងឺជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកភ្នំព្រឹក ខេត្ត- បាត់ដំបង ពីថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០១៩។



✽ឯកឧត្តម **គិន លោត** លេខាធិការគណៈកម្មការ-
ទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះសួរសុខទុក្ខភរិយាលោក **ម៉ែន ភម** ប្រធានក្រុម-
ប្រឹក្សាស្រុកកោះអណ្តែត ខេត្តតាកែវ ដែលកំពុងសម្រាក
ព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ នាថ្ងៃទី-
២៤ ខែមករា ឆ្នាំ២០១៩។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលលោកស្រី **ជា សុខុន**
ភរិយារបស់លោក **ម៉ែន ភម** ប្រធានក្រុមប្រឹក្សាស្រុកកោះ
អណ្តែត នៅស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៤ ខែ
កុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **ជុំ វង** លេខាធិការគណៈកម្មការទី៣
ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង
ក្រុមប្រឹក្សាឃុំ និងស្រុក នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នាថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ២០១៩។

-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម
ហ៊ុន ម៉ាណី ចុះពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋដោយ
ឥតគិតថ្លៃ នៅឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។

✽នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **អន
ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ
ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមា-
ជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកព្រះនេត្រព្រះ នៅស្រុកព្រះ-
នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **នាយ
វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បាន
អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹង

បងប្អូនខ្មែរ-ឥស្លាម ព្រមទាំងបន្តជួបជាមួយនឹងលោកគ្រូ-
អ្នកគ្រូ សិស្សានុសិស្ស នៅភូមិជីរោ ឃុំជីរោ ស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យសពឯកឧត្តមឧត្តមសេនីយ៍ឯក
ឥន្ទ គុរ សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃ
ក្រសួងការពារជាតិ នៅភូមិខ្នាយ ឃុំរមាំងថ្កោល ស្រុក-
ស្វាយទាប ខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែមករា ឆ្នាំ
២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត
ការងារដំណាក់កាលទី៧ លើកទី១ និងទិសដៅសម្រាប់
អនុវត្តលើកទី២ នៅខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែមករា
ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពគគីរ
ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន
សំអែន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋ-
សភា ព្រឹទ្ធសភា និងអធិការកិច្ច នៅស្រុករមាំងហែក ខេត្ត-
ស្វាយរៀង នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ។

-ចូលរួមក្នុងពិធីសម្ពោធសាលាឆាន់ នៅវត្តស្លា ក្នុងឃុំ-
ឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី២៣
ខែកុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **ឌឹម ផល** លេខាធិការគណៈកម្មការ-
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ
មករា ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តរបស់រដ្ឋ-
បាលខេត្តព្រៃវែង នៅខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមករា

ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានជំងឺចំនួន២គ្រួសារ នៅភូមិខ្នា និងភូមិឈើទាល នៅឃុំព្រៃទីង ស្រុកស៊ីធរ- កណ្តាល ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និង ជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅស្រុក- ស៊ីធរកណ្តាល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២ ទី៦ និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារនៅឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

✽នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានី- ភ្នំពេញ អាណត្តិទី៥ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។



✽នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បាន

អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅ វត្តស្វាយព្រៃ (ហៅវត្តស្រះចក) ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំ- សំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

✽នាថ្ងៃទី៩-១០ និងថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ផុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជា- ពលរដ្ឋ នៅខេត្តកោះកុង។

✽នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងសួរសុខ- ទុក្ខប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

✽ឯកឧត្តម **ប្រឹម គឹមស្រីលា** សមាជិកគណៈកម្ម- ការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំពាម- កោះស្នា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម **ហ៊ុន លោង** តំណាងរាស្ត្រមណ្ឌលកំពង់ចាម ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៥០៣នាក់ ដោយឥត- គិតថ្លៃនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅភូមិអណ្តូងត្របែក ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

-ចូលរួមរៀបចំគម្ពីរអាលគ្គរអានថ្នាក់ខេត្ត ដើម្បីបែងចែក តួនាទីទទួលខុសត្រូវតាមផ្នែកនីមួយៗ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យកំពង់កណ្តាល ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគៀល ស្រុក-ទឹកឈូ ខេត្តកំពត នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

-សួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសហគមន៍ឥស្លាម ប្រជាពលរដ្ឋក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

-ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពប្រជាពលរដ្ឋនៅភូមិតាដីប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបើកការប្រឡងសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិ នៅឆ្នាំថ្មីម៉ែត្រលេខ៩ សង្កាត់ប្រាំងចម្រេះ ខណ្ឌ-ប្រស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ឯកឧត្តម **មួង ម៉ឺន** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងសមាជិកក្រុមប្រឹក្សាសង្កាត់នៃក្រុងបានលុង ដើម្បីឈ្វេងយល់អំពី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយនានា នៅក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃការបង្កើតខេត្តរតនគិរី(១៧/០២/១៩៥៩-១៧/០២/១៩) ក្រោមអធិបតីភាពឯកឧត្តមព្រឹទ្ធាចារ្យ **ប៊ូ ថង** ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពប្រចាំខែមករា និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ញ៉ួល** អនុប្រធានទី១រដ្ឋសភា នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។

✽នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាន់តូចំណោម ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ **ហ៊ុំ ប៊ុនហៀង** អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នៅឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងអង្គសិក្ខាសាលាស្តីពី «វិធានការទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ និងផ្សព្វផ្សាយលិខិតបទដ្ឋានស្តីពី ការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ» នៅភោជនីយដ្ឋានគឹមប៊ុនអ៊ី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនជាមន្ត្រីរាជការ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាបឋមសិក្សាត្នោត ក្រោមអធិបតីភាពឯកឧត្តម **ស្បេង សាវ៉ាត** ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

✽ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

✽ ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

- ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកែប នៅសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

- ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពឧបាសិកា **ឈឹរ ស៊ីហ្វិន** ម្តាយកេរ្តិ៍ឯកឧត្តម **អ៊ុក ថា** អភិបាលរងខេត្តកែប នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

- ជួបសំណេះសំណាលជាមួយនឹងសមាជិក ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ និងចុះពិនិត្យទីកន្លែងដឹកស្ពានស្រះទឹក នៅឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប និងឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

- ជួបសំណេះសំណាល និងឈ្វេងយល់វគ្គបណ្តុះបណ្តាលស្ថានចម្លងចំពោះសិស្សដែលបានបោះបង់ការសិក្សាថ្នាក់ទី៧ ទី៨ និងថ្នាក់ទី៩ ឱ្យបានបន្តការសិក្សាឡើងវិញ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

- ចូលរួមក្នុងពិធីបុណ្យមាយាមបូជា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប នៅភូមិកែប សង្កាត់កែប ក្រុងកែប

ខេត្តកែប នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។



✽ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **សាយ មុនី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីង្ការ **គង់ សំអុល** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅក្នុងវត្តតាកុល ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

✽ ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

- ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំស្រែណាល ស្រុកត្រឡាញ់ ដើម្បីជំរុញលើកទឹកចិត្តការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែប្រសើរ នៅឃុំស្រែណាល ស្រុកត្រឡាញ់ ខេត្តសៀមរាប នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

- ចុះសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះគ្រូបុរាណខ្មែរ នៅភូមិតាងក ឃុំរនតាងក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវការផ្សារម៉ាក្រូសាខាទី២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី៣០ ខែមករា និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥រូប បានអញ្ជើញសួរសុខទុក្ខលោកជំទាវ **ស៊ីង ស៊ីយុត** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

✽ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីទស្សនាការសម្តែងសិល្បៈនៃពិធីបើកសម្ពោធនូវវប្បធម៌ទេសចរណ៍រវាងកម្ពុជា និងចិន នៅសាលាមហាស្រពចតុមុខ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាស្រពគីហ្ស៊ីណាកម្ពុជា-ជប៉ុន ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សកលវិទ្យាល័យភូមិន្ទភ្នំពេញ ។



✽ ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យមាយាមបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

✽ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ

ជួបពិភាក្សាការងារជាមួយនឹងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពី គម្រោងរបស់គណៈកម្មការទី៥ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ច និងដកពិសោធន៍ការងារនៅសភាចិន នៅស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

✽ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាបារាំង និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានរៀបចំលៀងសាយភោជនជូនឯកឧត្តម Francois Grosdidier អនុប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅភោជនីយដ្ឋាន Topaz រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធាន ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន និងឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **ហាន សំអាន** ប្រធាន ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិព្រៃរកាឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

✽ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បាន

អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសឥណ្ឌូ-ណេស៊ីជាមួយនឹងព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានឧបត្ថម្ភកង់ចំនួន១០គ្រឿង ដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

បេសកកម្មក្រៅប្រទេស

✽ ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពី ការវាយតម្លៃ APEA Conference 2019 នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។



✽ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិ-

ការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌របស់សភាតំបន់អាស៊ី (APA) នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។



✽ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ជាមួយនឹងថ្នាក់ដឹកនាំខេត្តតៃនិញ នៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា
និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩**



ឯកឧត្តម ឡោក នាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់អនុវត្តខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

នាឱកាសនោះ ឯកឧត្តម **ឡោក នាយ** បានជម្រាបជូនអង្គប្រជុំអំពី ព្រឹត្តិការណ៍អន្តរជាតិ តំបន់ ជាតិ និងបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមករា ឆ្នាំ២០១៩ ដោយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានបំពេញការងារ និងផ្តល់សេវាជូនដល់

ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានយ៉ាងរលូន។

ទន្ទឹមនឹងលទ្ធផលការងារដែលសម្រេចបាន ឯកឧត្តម អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តខែកុម្ភៈ ឆ្នាំ២០១៩ រួមមាន៖

១-សេវាទ្រទ្រង់មុខងារនីតិកម្ម៖ ព្រឹទ្ធសភាកំពុងតែស្ថិតក្នុងចន្លោះសម័យប្រជុំ។

២-សេវាទ្រទ្រង់មុខងារតាមដានការអនុវត្តច្បាប់៖ ត្រៀមសម្របសម្រួលការជួបសវនាការរវាងគណៈកម្មការជំនាញ និងក្រសួង ស្ថាប័ននានា និងការចុះបេសកកម្មតាមបណ្តាខេត្តនានា រួមមាន៖ គណៈកម្មការទី៣ព្រឹទ្ធសភា ចុះទៅកាន់ខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី គណៈកម្មការទី៦ព្រឹទ្ធសភា ចុះទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុង និងគណៈកម្មការទី១០ព្រឹទ្ធសភា ចុះទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

៣-សេវាទ្រទ្រង់មុខងារតំណាង៖ ត្រៀមរៀបចំជូនថ្នាក់ដឹកនាំព្រឹទ្ធសភាប្រជុំជាមួយនឹងគណៈកម្មការរៀបចំបុណ្យជាតិ ត្រៀមរៀបចំជូនថ្នាក់ដឹកនាំព្រឹទ្ធសភាចូលរួមក្នុងពិធីផ្លូវការនានា និងពិធីសាសនាតាមបណ្តាអាជ្ញាធរនានា ខេត្ត ក្រុង ត្រៀមពិធីបុណ្យបញ្ចុះសីមាព្រះវិហារ នៅវត្តភ្នំធម្មតាអរ ខេត្តកំពង់ស្ពឺ ត្រៀមរៀបចំវេទិកាតាមភូមិភាគសិក្សាសាលា និងពិធីសំណេះសំណាលផ្លូវការផ្សេងៗ។

៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ត្រៀមរៀបចំពិធីជំនួប



ទិដ្ឋភាពក្នុងប្រជុំបូកសរុបប្រចាំខែមករា

រវាងថ្នាក់ដឹកនាំជាមួយនឹងគណៈប្រតិភូបរទេស និងអង្គទូតនានា ត្រៀមទទួលទស្សនកិច្ចប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ត្រៀមរៀបចំបែបបទជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា ព្រមទាំងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បំពេញបេសកកម្មក្រៅប្រទេស បន្តសកម្មភាពសហប្រតិបត្តិការជាមួយនឹងដៃគូនានា។

៥-ការអភិវឌ្ឍស្ថាប័ន៖ ជួសជុលកែលម្អអគារសាលប្រជុំបណ្តាល់យឡើងវិញ បង្កើនការគ្រប់គ្រងអគារ សារពើភណ្ឌ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យការសន្សំសំចៃ ទឹក អគ្គិសនី ការគ្រប់គ្រង ការប្រើប្រាស់ INTERNET រៀបចំផែនការប្រតិបត្តិ២០១៩ របស់ក្រុមសមាជិកព្រឹទ្ធសភានានា និងគណៈកម្មការទាំង១០ បន្តកសាងអគារបណ្តុះបណ្តាលថ្មី បន្តតាមដានជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សិក្សាអំពីការប្រារព្ធខួបអនុស្សាវរីយ៍គម្រប់២០ឆ្នាំ នៃការបង្កើតព្រឹទ្ធសភា (២៥ មីនា ១៩៩៩ ដល់ ២៥ មីនា ២០១៩) និងទិវាប្រឆាំងកូរុប្យ រៀបចំប្រព័ន្ធ Website/Web page ក្នុងកម្រិតអគ្គនាយកដ្ឋាន គណៈកម្មការ និងក្រុមនានា បន្តកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រប់គ្រងព័ត៌មានគ្រប់គ្រងរដ្ឋបាល គ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យាកសាងProgram និងSoftware ដើម្បីអនុវត្តតាមអង្គភាពនិងការបណ្តុះបណ្តាល ក្នុងនោះចូលអនុវត្តកម្មវិធី E-library

បណ្តាល់យ និង E-archives បណ្តុះបណ្តាលជំរុញការស្នើសុំអាហារូបករណ៍ និងដាក់ពាក្យប្រឡងអាហារូបករណ៍ពីប្រភពប្រទេសផ្សេងៗទៀត (ឆ្នាំ២០១៩) បន្តកសាង និងធ្វើបច្ចុប្បន្នភាពគោលការណ៍ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តបម្រើឱ្យការគ្រប់គ្រងក្នុងបរិបទកំណែទម្រង់រដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ អនុវត្តន៍គម្រោងបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានតាមតម្រូវការថ្មី និងត្រៀមឯកសារឆ្លងគណៈកម្មាធិការអចិន្ត្រៃយ៍ ការកែសម្រួលគោលការណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អនុវត្តន៍ចាប់ពីឆ្នាំ២០១៩ ត្រៀមធ្វើជំរឿនសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ធនធានមនុស្ស និងតម្រូវការផែនការថវិកាតាមកម្មវិធីរួម និងតាមអង្គភាពថវិកា បច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរៀបចំផែនការប្រតិបត្តិរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ICT អភិវឌ្ឍន៍ធនធានមនុស្សព័ត៌មាន និងទំនាក់ទំនងសាធារណៈ ការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ បន្តប្រជុំគណៈកម្មការគោលការណ៍ គោលនយោបាយនានារបស់អគ្គលេខាធិការដ្ឋាន បន្តប្រជុំគណៈកម្មការគ្រឿងឥស្សរិយយសសម្រាប់ឆ្នាំ២០១៨ ប្រជុំគណៈកម្មការពិនិត្យកែសម្រួលគោលការណ៍ស្តីពី របបសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

(អត្ថបទ ៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងប្រជុំបូកសរុបប្រចាំខែមករា

**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ផ្លុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី តួនាទី ភារកិច្ចរបស់អគ្គាធិការដ្ឋាន នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ផ្លុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី ការងារសង្គមកិច្ច និងការងារសង្គម នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ផ្លុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សា ការងារជាមួយនឹងលោកស្រី Valentine Giguadaut អនុព័ន្ធ សហប្រតិបត្តិការសម្រាប់កិច្ចការភាសាបារាំង នៃស្ថានទូត បារាំង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង ព្រមទាំងត្រៀមរៀបចំ ទិវាប្រឡងកូហ្សនី នៅបន្ទប់ប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក សាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានទទួលជួបពិភាក្សា ការងារជាមួយនឹងតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិគាំពារសង្គម ស្តីពី កញ្ចប់អត្ថប្រយោជន៍ នៃរបបសោធន៍ របស់មន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ នៅបន្ទប់ប្រជុំពិសេស វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម **សំង តេនា** អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីកម្រងសំណួររដ្ឋធម្មនុញ្ញ និងសន្តិសុខគតិយុត្ត នៅបន្ទប់ប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីគោលការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៩ ព្រឹទ្ធសភា នីតិកាលទី៤ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមនាំមុខ ដឹកនាំដោយលោកស្រី Julia MARI-ASHEVA អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ Valentina MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី នៅព្រះរាជាណាចក្រកម្ពុជា។



✽ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម និងធ្វើការបើកឯកសារដេញថ្លៃលទ្ធកម្មជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ការបោះពុម្ពសម្ភារការិយាល័យសម្ភារសម្អាត និងអនាម័យ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



